

27 어디가 아프십니까?

តើឈឺកន្លែងណាដែរ?

학습 안내

ការណែនាំអំពីមេរៀន

- វត្ថុបំណងមេរៀន ការនិយាយពីលក្ខខណ្ឌ, ការសួរនិងឆ្លើយពីអាការៈ
- វេយ្យាករណ៍ -(으)면, -ㅂ/습니다, -ㅂ/습니다
- ពាក្យថ្មី មន្ទីរពេទ្យ, ការព្យាបាល
- ព័ត៌មាន · វប្បធម៌ ការណែនាំពីការព្យាបាលនៅមជ្ឈមណ្ឌលពលករបរទេស

대화 1 ការសន្ទនា ១

Track 85



ខាងក្រោមនេះ គឺការសន្ទនារវាងគូអាន់និងវីហាន់។ ដំបូង សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន រួចហើយចូរថាតាម។

리한 투안 씨, 걷는 **게** 왜 그래요?
 ធ្វើអាន់, ហេតុអ្វីបានជាដើរអញ្ចឹង?

투안 발목이 좀 아파요.
 ខ្ញុំរាងឈឺកជើងបន្តិច។

리한 발목을 뺀 거 아니에요?
 ប្រាប់ឲ្យដឹង វាមិនមែនជើងទេ?
 빨리 병원에 가 보세요.
 តើមិនមែនគ្រូចកជើងទេឬ?
 សូមប្រញាប់ទៅមន្ទីរពេទ្យ។

투안 이 **근처에** 병원이 있어요?
 តើនៅក្បែរនេះមានមន្ទីរពេទ្យដែរឬទេ?

리한 지하철역 근처에 정형외과가 있어요.
 នៅក្បែរចំណតរថភ្លើងក្រោមដីមានមន្ទីរពេទ្យផ្នែកឆ្អឹង។

투안 내일 아침에도 **아프면** 가 볼게요. 고마워요.
 តើស្អែកពេលព្រឹកប្រសិនបើនៅតែឈឺខ្ញុំនឹងទៅ។ សូមអគុណ។

게
 것이 = 게
 ច្រើនប្រើប្រាស់នៅក្នុងភាសានិយាយ។
· 한국 음식을 만드는 게
 힘들어요.
 ការធ្វើម្ហូបភ្ជួរមានការលំបាក។
· 물을 많이 마시는 게
 건강에 좋아요.
 ការទទួលបានទឹកច្រើនគឺល្អ
 សម្រាប់សុខភាព។


근처에 នៅក្បែរ
· 우리 집 근처에 식당이
 많아요.
 នៅក្បែរផ្ទះរបស់ខ្ញុំមានភោជនីយដ្ឋាន
 ច្រើន។
· 회사 근처에 은행이
 있어요?
 តើនៅក្បែរក្រុមហ៊ុនមានធនាគារ
 ដែរឬទេ?



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែរឬទេ? បើអញ្ចឹង សូមឆ្លើយសំណួរខាងក្រោម។

1. 투안 씨는 어디가 아파요? តើគូអាន់ឈឺកន្លែងណា?
2. 정형외과가 어디에 있어요? តើមន្ទីរពេទ្យផ្នែកឆ្អឹងមាននៅកន្លែងណា?

정답 1. 발목이 아파요. 2. 지하철역 근처에 있어요.



어휘 1 ពាក្យថ្មី ១ | **병원** មន្ទីរពេទ្យ



តោះ! ទៅរកមើលទាំងអស់គ្នាថាមានពាក្យអ្វីខ្លះដែលទាក់ទងនឹងមន្ទីរពេទ្យ?



내과
ផ្នែកសរីរាង្គខាងក្នុង



정형외과
ផ្នែកឆ្អឹង



치과
ផ្នែកធ្មេញ



안과
ផ្នែកភ្នែក



이비인후과
ផ្នែកត្រចៀក ច្រមុះ បំពង់ក



피부과
ផ្នែកជំងឺស្បែក



산부인과
ផ្នែកសម្ព័ន្ធនិងពេទ្យស្ត្រី



소아과
ផ្នែកកុមារ



សូមកុំមើលពាក្យនៅខាងលើ ហើយសាកល្បងដោះស្រាយសំណួរ។

1. 그림을 보고 알맞은 표현을 연결하세요. សូមមើលរូបភាព បន្ទាប់មកចូរភ្ជាប់ទៅនឹងពាក្យដែលត្រឹមត្រូវ។



• ㉠ 정형외과



• ㉡ 산부인과



• ㉢ 이비인후과



• ㉣ 치과

정답 ① ㉢ ② ㉣ ③ ㉡ ④ ㉠



ធ្លាក់បានទៅមន្ទីរពេទ្យ។ ជាដំបូង សូមស្តាប់ការសន្ទនារបស់ធ្លាក់និងគ្រូពេទ្យបាន២ដងសិន។

의사 어디가 아프십니까?
តើឈឺកន្លែងណាដែរ?

투안 어제 계단에서 넘어져서 발목을 다쳤어요.
ម្សិលមិញខ្ញុំបានដួលលើជណ្តើរដូច្នោះបានជាមានរបួសនៅ
កង្កែប។

의사 어디 봅시다. here를 누르면 어떻게습니까?
មើល, នៅកន្លែងណា។ ប្រសិនបើសង្កត់កន្លែងនេះតើយ៉ាងម៉េច
ដែរ?

투안 아, 너무 아파요.
អូយ, ឈឺណាស់។

의사 발목을 삐었네요. 먹는 약과 파스를
처방해 드리겠습니다. 그런데 발목을
삐었을 때는 많이 걷지 말고 앉아서
쉬어야 합니다. 그리고 찜질을 해 주는
것이 좋습니다.

អ្នកបានគ្រុចកង្កែប។ ខ្ញុំនឹងចេញវេជ្ជបញ្ជាឲ្យថ្នាំលេបនិង
កៅអៀក។ ប៉ុន្តែនៅពេលគ្រុចកង្កែបសូមកុំដើរច្រើន
សូមអង្គុយហើយសំរាក។ ហើយការស្អិតជាការល្អដែរ។

투안 네, 알겠습니다.
បាទ, ខ្ញុំដឹងហើយ។

어디 봅시다 មើល,
ជាប្រយោគដែលប្រើប្រាស់នៅពេល
មុននឹងពិនិត្យអ្វីមួយ។
• 어디 봅시다. 열이 많이
나네요.
មើល, អូ~ក្តៅខ្លួនខ្លាំង។
• 어디 봅시다. 그림을 참
잘 그렸네요.
មើល, អូ~ពិតជាពូកែគួរ
គំនូរមែន។

그런데 ប៉ុន្តែ
ប្រើប្រាស់នៅពេលប្តូរប្រធានបទ ឬនិយាយផ្ទុយពី
អ្វីដែលបាននិយាយនៅខាងមុខ។
• 리한 씨, 어제 도와줘서 고맙요.
그런데 리한 씨 동생은 요즘 뭐 해
요?
រីហាន់,
អគុណដែលបានជួយកាលពីម្សិលមិញ។
ប៉ុន្តែសព្វថ្ងៃនេះតើប្អូនរបស់រីហាន់ធ្វើអ្វីដែរ?
• 나는 늦게 잠을 자요. 그런데 내
친구는 일찍 자요.
ខ្ញុំគេងយឺត។ ប៉ុន្តែមិត្តរបស់ខ្ញុំ
គាត់គេងលឿន។



ម្តងនេះសូមថាតាមការសន្ទនារបស់គ្រូពេទ្យនិងធ្លាក់។
តើអ្នកបានស្តាប់ និងថាតាមហើយឬនៅ? សូមឆ្លើយសំណួរខាងក្រោម។

- 1. 투안 씨는 왜 발목을 다쳤어요? តើហេតុអ្វីបានជា ធ្លាក់មានរបួសកង្កែប?
- 2. 발목이 다쳤을 때에는 어떻게 해야 해요? តើត្រូវធ្វើអ្វីនៅពេលមានរបួសកង្កែប?

정답 1. 계단에서 넘어져서 발목을 다쳤어요.
2. 많이 걷지 말고 앉아서 쉬어야 해요.



어휘 2 ពាក្យថ្មី ២ | 치료 ការព្យាបាល



តោះ! ទៅមើលទាំងអស់គ្នាថាមានពាក្យអ្វីខ្លះដែលទាក់ទងនឹងការព្យាបាល?



치료를 하다
ព្យាបាល



주사를 맞다
ចាក់ថ្នាំ



수술하다
វះកាត់



약을 먹다
លេបថ្នាំ




소독을 하다
សម្អាត(សម្អាត់)មេរោគ



연고를 바르다
លាបថ្នាំលាបប្លេស



밴드를 붙이다
បិទបង់បិទប្លេស



파스를 붙이다
បិទកៅអៀក



침질을 하다
ស្អំ



붕대를 감다
រុំបង់រុំប្លេស



주무르다
ច្របាច់



깁스를 하다
បិទស៊ីម៉ង់



សូមរំលឹកពីពាក្យដែលបានរៀននៅខាងលើម្តងទៀត បន្ទាប់មកចូរសាកល្បងដោះស្រាយសំណួរ។

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

សូមជ្រើសរើសពាក្យពី <ឧទាហរណ៍> មកបំពេញឲ្យបានត្រឹមត្រូវទៅនឹងរូបភាព។



1)



2)



3)



4)



5)



6)

보기

소독을 하다 붕대를 감다 주사를 맞다 찜질을 하다 주무르다 파스를 붙이다

정답 1) 소독을 하다 2) 붕대를 감다 3) 주사를 맞다 4) 파스를 붙이다 5) 찜질을 하다 6) 주무르다



'-ㅂ/ㅅ니까, -ㅂ/ㅅ니다' គឺជាពាក្យគួរសម ប្រើប្រាស់នៅខាងក្រោយភិរិយាសំណួរឬគុណនាម ដើម្បីបញ្ចប់ប្រយោគ។ ដូច្នេះគេប្រើប្រាស់ទម្រង់នេះនៅពេលប្រជុំ ឬកន្លែងជួបជុំជាផ្លូវការ។

자음(ㅇ/ㄹ) → -ㅂ/ㅅ니까, -ㅂ/ㅅ니다	모음(ㅏ/ㅑ), 자음 'ㄹ'(ㅇ/ㄹ) → -ㅂ/ㅅ니까, -ㅂ/ㅅ니다
먹다 → 먹 ㅂ 니까, 먹 ㅅ 니다	만나다 → 만 ㅂ 니까, 만 ㅅ 니다 만들다 → 만 ㅂ 니까, 만 ㅅ 니다

- 가: 어떻게 **오셨습니까?** តើអញ្ជើញមកមានការអ្វី?
- 나: 감기에 걸려서 **왔습니다.** ខ្ញុំមកពីព្រោះខ្ញុំរក្សាជំងឺផ្តាសាយ។
- 지금부터 다음 회의 일정을 **말씀드리겠습니다.** ពីពេលនេះតទៅ ខ្ញុំនឹងជម្រាបជូនអំពីកាលវិភាគនៃការប្រជុំបន្ទាប់។

នៅពេលភ្ជាប់ជាមួយនាម គឺប្រើជាទម្រង់៖ 'នាម + ㅂ/ㅅ니다'

- 저분이 우리 **사장님입니다.** គាត់គឺជាថៅកែ(ប្រធានក្រុមហ៊ុន)របស់យើង។
- 제 고향은 **프놈펜입니다.** ស្រុកកំណើតរបស់ខ្ញុំគឺនៅទីក្រុងភ្នំពេញ។

크메르어와 한국어의 공통점과 차이점 ចំណុចដូចគ្នានិងខុសគ្នារវាងភាសាខ្មែរនិងភាសាកូរ៉េ

នៅក្នុងភាសាខ្មែរ នៅពេលដែលយើងចង់និយាយគួរសមទៅកាន់បុគ្គលណាម្នាក់ គឺយើងប្រើប្រាស់ពាក្យគួរសមពិសេសដើម្បីបន្ថែមចូលទៅក្នុងល្បះ។ តែនៅក្នុងភាសាកូរ៉េ ក្រៅពីពាក្យគួរសមពិសេស គឺគេមានប្រើប្រាស់ពាក្យបន្ថែមចុង ហើយយោងទៅតាមពាក្យទាំងនោះ គឺបានបែងចែកជាកម្រិតភាសាគួរសមជាច្រើនកម្រិត។ សម្រាប់ '-ㅂ/ㅅ니까, -ㅂ/ㅅ니다' គឺជាឃ្លាដែលគួរសមជាងគេក្នុងចំណោមកម្រិតនៃភាសាគួរសមទាំង៥កម្រិត ដែលជាធម្មតា '-ㅂ/ㅅ니까' គឺប្រើនៅក្នុងប្រយោគសំណួរ ហើយ '-ㅂ/ㅅ니다' គឺប្រើក្នុងប្រយោគស្រប។



តើអ្នកបានយល់អំពីការប្រើប្រាស់ '-ㅂ/ㅅ니까, -ㅂ/ㅅ니다' ហើយមែនដែរឬទេ? សូមជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរមកបញ្ចប់ការសន្ទនា។

2. 대화를 읽고 맞는 답을 고르세요. សូមអានការសន្ទនា បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។

1) 가: 어떻게 오셨습니까? តើអញ្ជើញមកមានការអ្វី?
나: _____.

- ① 주사를 맞았습니다
- ② 배가 아프고 설사를 합니다

2) 가: 발목을 삐면 어떻게 해야 합니까? ប្រសិនបើក្រឡាច់កងើងតើត្រូវធ្វើដូចម្តេច?
나: _____.

- ① 이비인후과에 가야 합니다
- ② 정형외과에 가 보는 게 좋습니다

정답 1) ② 2) ②



활동

សកម្មភាព

<보기>처럼 이야기해 보세요. **សូមសាកល្បងនិយាយដូចទៅនឹង <ឧទាហរណ៍>ខាងក្រោម។**

보기




가: 목이 아프면 어디에 가야 합니까?
 ប្រសិនបើឈឺក៏តើត្រូវទៅកន្លែងណា?
 나: 이비인후과에 가야 합니다.
 ត្រូវទៅមន្ទីរពេទ្យផ្នែកជំងឺទូទៅ។

1)



내과
ផ្នែកសរីរាង្គខាងក្នុង

2)



정형외과
ផ្នែកឆ្អឹង

3)



안과
ផ្នែកភ្នែក

4)



피부과
ផ្នែកជំងឺស្បែក

정답

1) 가: 배가 아프면 어디에 가야 합니까?
 나: 내과에 가야 합니다.
 3) 가: 눈이 아프면 어디에 가야 합니까?
 나: 안과에 가야 합니다.

2) 가: 다리가 부러지면 어디에 가야 합니까?
 나: 정형외과에 가야 합니다.
 4) 가: 얼굴에 뭐가 나면 어디에 가야 합니까?
 나: 피부과에 가야 합니다.



외국인 근로자 센터 진료 안내

ការណែនាំអំពីការព្យាបាលនៅមជ្ឈមណ្ឌលពលកររបរទេស

서울 시내 외국인 근로자 센터에서도 외국인 근로자를 위한 의료 서비스를 제공하고 있습니다. 서울 시내에 위치한 7개의 외국인 근로자 센터에서는 내과, 이비인후과, 치과뿐만 아니라 한방진료나 종합검진까지 가능합니다. 외국인 근로자라면 누구나 외국인 근로자 센터의 의료 서비스를 이용할 수 있습니다.

មជ្ឈមណ្ឌលពលកររបរទេសក្នុងទីក្រុងសេអ៊ូល ក៏មានការផ្តល់សេវាពិនិត្យព្យាបាលដល់ពលកររបរទេសដែរ។ មជ្ឈមណ្ឌលពលកររបរទេសចំនួន៧មានទីតាំងនៅក្នុងទីក្រុងសេអ៊ូល ដែលមិនត្រឹមតែមាន ផ្នែកសរីរាង្គខាងក្នុង, ផ្នែកធ្មេញ, និងផ្នែកជំងឺទូទៅតែប៉ុណ្ណោះទេ ថែមទាំងមានការពិនិត្យទូទៅ និងការព្យាបាលតាមវិធីសាស្ត្របែបកូរ៉េផងដែរ។ អោយតែជាពលកររបរទេស អ្នកណាក៏អាចប្រើប្រាស់សេវាកម្មនេះបានដែរ។

센터명 ឈ្មោះមជ្ឈមណ្ឌល	위치 ទីតាំង	진료일 ថ្ងៃព្យាបាល	의료지원 내용 ជំនួយផ្នែកការព្យាបាល	시설 ឧបករណ៍
성동	성동구 홍익동 147-22	매월 둘째, 넷째 일요일	내과, 치과 무료진료 수시 종합검진, 독감백신접종	단독시설
금천	금천구 가산동 144-3	수시	보건소, 병원 연계 여성외국인 부인과 검진, 위생교육 및 위생용품, 구충제 지원	가산종합 사회복지관 내
은평	은평구 녹번동 산28-6	수시	긴급 의료기관에 통역활동가 대동 지원, 건강검진 등 자원단체연계 진료 지원	녹번종합 사회복지관 내
강동	강동구 성내동 508-1	수시	유방암 검진, 건강검진	성내종합 사회복지관 내
성북	성북구 하월곡동 222-5	매월 둘째, 넷째 일요일	한방진료, 치과, 수시 종합건강검진	월곡종합 사회복지관 내
양천	양천구 목동 931	매월 넷째 일요일	한방진료, 이비인후과, 내과 등, 수시 건강검진	신목종합 사회복지관 내
서울	영등포 당산동 6가 1-2	매월 둘째, 넷째 일요일	한방진료, 수시 보건소 등 연계 종합검진	단독시설

응급 상황 시 도움 받을 곳 កន្លែងទទួលជំនួយនៅពេលស្ថានភាពសង្គ្រោះបន្ទាន់

밤에 갑자기 병원에 가야 한다면 어디에 도움을 요청해야 할까요? 바로 119에 전화하면 됩니다. 119는 24시간, 365일 언제든지 이용이 가능합니다. 그리고 이곳에서는 영어, 중국어, 일본어, 몽골어, 베트남어 등 5개 국어로 의료 상담 서비스를 받을 수 있습니다.

នៅពេលយប់ ប្រសិនបើត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ តើយើងត្រូវសុំជំនួយពីកន្លែងណា? គឺគ្រាន់តែទូរស័ព្ទទៅលេខ១១៩រួចជាការស្រេច។ យើងអាចប្រើប្រាស់១១៩បាន ២៤ម៉ោង និង៣៦៥ថ្ងៃ គឺប្រើប្រាស់បានគ្រប់ពេលវេលា។ ហើយនៅកន្លែងនោះអាចទទួលសេវាកម្មសម្រាប់ការពិគ្រោះជំងឺជាភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន ភាសាម៉ុងហ្គោលី និងភាសារៀតណាម គឺមានចំនួន៥ភាសា។



EPS-TOPIK 듣기 វិញ្ញាសាស្តាប់ EPS-TOPIK



ចាប់ពីសំណួរទី១ដល់ទី៣ គឺជាការមើលរូបភាព បន្ទាប់មកជ្រើសរើសចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។ មុននឹងស្តាប់ សូមក្រឡេកមើលខ្លឹមសាររបស់សំណួរជាមុនសិន។

[1~3] 다음 그림을 보고 알맞은 대답을 고르십시오.



សូមមើលរូបភាពខាងក្រោម បន្ទាប់មកជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។

1.



이 사람은 어디에 가야 합니까? តើមនុស្សម្នាក់នេះត្រូវទៅកន្លែងណា?

- ①
- ②
- ③
- ④

2.



이 사람은 무엇을 합니까? តើមនុស្សម្នាក់នេះធ្វើអ្វី?

- ①
- ②
- ③
- ④

3.



이 사람은 무엇을 했습니까? តើមនុស្សម្នាក់នេះបានធ្វើអ្វី?

- ①
- ②
- ③
- ④



សំណួរទី៤និងទី៥ តាមរយៈការស្តាប់ការសន្ទនាតែមួយគត់ បន្ទាប់មកមកជ្រើសរើសនឹងសំណួរទាំង២។ មុននឹងស្តាប់ សូមក្រឡេកមើលខ្លឹមសារសំណួរម្តងជាមុនសិន។

[4~5] 하나의 이야기를 듣고 두 개의 질문에 대답하십시오.

សូមស្តាប់ការនិយាយតែមួយគត់ បន្ទាប់មកជ្រើសរើសនឹងសំណួរទាំង២។

4. 여기는 어디입니까? តើទីនេះជាកន្លែងណា?

- ① 안과
- ② 소아과
- ③ 정형외과
- ④ 이비인후과

5. 남자는 무엇을 해야 합니까? តើបុរសនេះត្រូវធ្វើអ្វី?

- ① 수술을 해야 합니다.
- ② 많이 걸어야 합니다.
- ③ 매일 약을 먹어야 합니다.
- ④ 집에서 찜질을 해야 합니다.



🎧 듣기 대본 អត្ថបទនៅក្នុងវិញ្ញាសាស្តាប់

1. ① ប្រុស: ទៅជួបគ្រូបង្រៀន។ គ្រូបង្រៀនរៀនបង្រៀន។
 ② ប្រុស: ទៅជួបគ្រូបង្រៀន។ គ្រូបង្រៀនរៀនបង្រៀន។
 ③ ប្រុស: ទៅជួបគ្រូបង្រៀន។ គ្រូបង្រៀនរៀនបង្រៀន។
 ④ ប្រុស: ទៅជួបគ្រូបង្រៀន។ គ្រូបង្រៀនរៀនបង្រៀន។
2. ① ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ② ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ③ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ④ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
3. ① ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ② ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ③ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ④ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
- 4-5. ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។

정답 1. ② 2. ① 3. ③ 4. ③ 5. ④

확장 연습 លំហាត់អនុវត្តបន្ថែម

L-27

1. 대화를 듣고 질문에 알맞은 것을 고르십시오.
 សូមស្តាប់ការសន្ទនា បន្ទាប់មកចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវនឹងសំណួរ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។

🎧 확장 연습 듣기 대본 អត្ថបទស្តាប់នៅក្នុងលំហាត់អនុវត្តបន្ថែម

1. ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។
 ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។ ប្រុស: ប្រើប្រាស់ប្រព័ន្ធនេះ។

정답 1. ②

